



NATIONAL BANK OF CANADA GROUP

សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការធ្វើបរិសកម្ម “សញ្ញាបណ្ណសាជីវកម្ម” របស់ធនាគារ រដ្ឋាន: អាស៊ី ចំកាត់ (សញ្ញាបណ្ណ ABA)



ធនាគារ រដ្ឋាន: អាស៊ី ចំកាត់ (ធនាគារ ABA) និង ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយូរីធី (ក្រុមហ៊ុន អេសប៊ីអាយ) មានកិត្តិយសជម្រាបជូនដំណឹងដល់វិនិយោគិន ដែលបានដាក់ពាក្យធ្វើបរិសកម្ម សម្រាប់ការបោះផ្សាយលក់ជាសាធារណៈនូវសញ្ញាបណ្ណ ABA ចាប់ពីថ្ងៃទី12 ដល់ថ្ងៃទី13 ខែសីហា ឆ្នាំ2019 មេត្តាជ្រាបថា ការធ្វើបរិសកម្ម បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ជាមួយនឹងចំនួនសញ្ញាបណ្ណសាជីវកម្មសរុបចំនួន 848,210 សញ្ញាបណ្ណត្រូវបានបញ្ជូនទិញ ។ លទ្ធផលនៃការធ្វើបរិសកម្ម បានទទួលការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) រួចហើយ ។

ក្នុងនាមជាគណៈគ្រប់គ្រងរបស់ ធនាគារ ABA និង ក្រុមហ៊ុន អេសប៊ីអាយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ការគាំទ្រនៅគ្រប់ដំណាក់កាលពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ធនាគារជាតិនៃកម្ពុជា (NBC) គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) និងទីប្រឹក្សាសញ្ញាបណ្ណ ABA ទាំងអស់ដើម្បីសម្រេចបានលទ្ធផលជោគជ័យដូច្នេះ ហើយសង្ឃឹមយ៉ាងមុតមាំនូវការគាំទ្របន្ថែមទៀតនៅពេលអនាគត ។ សញ្ញាបណ្ណ ABA ត្រូវបានរំពឹងទុក ថានឹងត្រូវចុះបញ្ជីជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី23 ខែសីហា ឆ្នាំ2019 ខាងមុខនេះ ។ សញ្ញាបណ្ណសាជីវកម្ម ABA គឺជាមូលបត្របំណុលលើកដំបូង ដែលផ្តល់ជូនដោយធនាគារពាណិជ្ជនៅក្នុងប្រទេស ហើយវាជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់លទ្ធភាពសង កម្រិត ‘B’ ពីភ្នាក់ងារវាយតម្លៃ S&P Global និងជាសញ្ញាបណ្ណសាជីវកម្មដំបូងគេ ដែលបោះផ្សាយសម្រាប់វិនិយោគិនស្ថាប័ន និងរូបវន្តបុគ្គល ។

សូមមេត្តាពិនិត្យមើលបញ្ជីវិនិយោគិនទទួលបានជោគជ័យនៅក្នុងការធ្វើបរិសកម្មដូចមាននៅក្នុងតារាងខាងក្រោម ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ លោកស្រី ឆាយ លីហ្គូ តាមរយៈទូរស័ព្ទលេខ 077 333 631 និង 023 999 595 ។ វិនិយោគិនក៏អាចពិនិត្យមើលលទ្ធផលបរិសកម្មលើគេហទំព័រខាងក្រោម ៖

- ក្រុមហ៊ុន អេសប៊ីអាយ (SBIR): www.sbiroyal.com
- ធនាគារ រដ្ឋាន: អាស៊ីចំកាត់ (ធនាគារ ABA) www.ababank.com

បញ្ជីវិនិយោគិនទទួលបានជោគជ័យក្នុងការធ្វើបរិសកម្ម សញ្ញាបណ្ណសាជីវកម្ម របស់ធនាគារ រដ្ឋាន: អាស៊ី ចំកាត់ (សញ្ញាបណ្ណ ABA)

លេខបរិសកម្ម	ចំនួនសញ្ញាបណ្ណ ទទួលបាន	លេខបរិសកម្ម	ចំនួនសញ្ញាបណ្ណ ទទួលបាន	លេខបរិសកម្ម	ចំនួនសញ្ញាបណ្ណ ទទួលបាន	លេខបរិសកម្ម	ចំនួនសញ្ញាបណ្ណ ទទួលបាន
SS-SBI-01	1,200	SS-SBI-18	50	SS-SBI-35	12,000	SS-SBI-52	40
SS-SBI-02	50	SS-SBI-19	100	SS-SBI-36	500	SS-SBI-53	100
SS-SBI-03	2,040	SS-SBI-20	400,000	SS-SBI-37	100	SS-SBI-54	60
SS-SBI-04	100	SS-SBI-21	100	SS-SBI-38	80	SS-SBI-55	40
SS-SBI-05	60	SS-SBI-22	40	SS-SBI-39	80	SS-SBI-56	400
SS-SBI-06	100	SS-SBI-23	40	SS-SBI-40	80	SS-SBI-57	360
SS-SBI-07	120	SS-SBI-24	50	SS-SBI-41	80	SS-SBI-58	50
SS-SBI-08	100	SS-SBI-25	250	SS-SBI-42	80	SS-SBI-59	40
SS-SBI-09	400,000	SS-SBI-26	50	SS-SBI-43	12,000	SS-SBI-60	40
SS-SBI-10	40	SS-SBI-27	340	SS-SBI-44	60	SS-SBI-61	40
SS-SBI-11	10,000	SS-SBI-28	100	SS-SBI-45	100	SS-SBI-62	80
SS-SBI-12	4,000	SS-SBI-29	40	SS-SBI-46	200	SS-SBI-63	40
SS-SBI-13	40	SS-SBI-30	100	SS-SBI-47	100	SS-SBI-64	60
SS-SBI-14	80	SS-SBI-31	820	SS-SBI-48	50	SS-SBI-65	200
SS-SBI-15	140	SS-SBI-32	120	SS-SBI-49	40		
SS-SBI-16	60	SS-SBI-33	50	SS-SBI-50	40		
SS-SBI-17	40	SS-SBI-34	50	SS-SBI-51	600		

